



ប្រទេសនូវវិលសេឡុងបានផ្លាស់ប្តូរទៅពណ៌ក្រហម (Traffic Light system) ពីថ្ងៃច័ន្ទ ទី២៣ ខែមករា បន្ទាប់ពីករណីឆ្លងក្នុងសហគមន៍នៃ Omicron Variant ត្រូវបានរកឃើញ។

ដូច្នេះសូមចាត់វិធានការឱ្យបានត្រឹមត្រូវតាមគោលការណ៍ណែនាំនៃ ភ្លើងសញ្ញាពណ៌ក្រហម (Traffic Light system)។

ការរស់នៅក្នុង ភ្លើងសញ្ញាពណ៌ក្រហម

នៅពេលភ្លើងសញ្ញាពណ៌ក្រហម យើងត្រូវចាត់វិធានការដើម្បីការពារសហគមន៍ដែលងាយរងគ្រោះ និងប្រព័ន្ធសុខាភិបាលរបស់យើងពី COVID-19។ សូមស្វែងយល់អំពីអ្វីដែលយើងត្រូវការធ្វើ។

តើយើងការពារគ្នាដោយរបៀបណា នៅពេលភ្លើងសញ្ញាពណ៌ក្រហម

- ពាក់របាំងមុខគ្រប់ទីកន្លែងដែលអ្នកទៅ។ ការពាក់របាំងមុខ គឺជាកាតព្វកិច្ចលើជើងហោះហើរ ការដឹកជញ្ជូនសាធារណៈ តាក់ស៊ី កន្លែងលក់រាយ និងកន្លែងសាធារណៈ
- ជាមួយនឹង **My Vaccine Pass អ្នកអាចទៅហាងកាហ្វេ និង bars** ចូលរួមការជួបជុំ និងព្រឹត្តិការណ៍នានា និង ទៅហាងបិទជិត ដូចជាហាងកាត់សក់។ ការកំណត់មួយចំនួនដូចជាចំនួនមនុស្ស និងគំលាតពីម្នាក់ទៅម្នាក់នឹងត្រូវបានអនុវត្ត។
- បើគ្មាន My Vaccine Pass មានការរឹតបន្តឹងបន្ថែមទៀត។ ឧទាហរណ៍ អ្នកមិនអាចទៅហាងបិទជិត ដូចជាហាងកាត់សក់ ឬកន្លែងហាត់ប្រាណ ចូលរួមព្រឹត្តិការណ៍ដូចជាការប្រគំតន្ត្រី ឬទទួលទានអាហារនៅហាងកាហ្វេ និងអាជីវកម្មដទៃទៀតនោះទេ។
- កន្លែងធ្វើការ និងសាលារៀនបើកដំណើរការ - វិធានការសុខភាពសាធារណៈនឹងត្រូវដាក់ឱ្យអនុវត្ត
- សូមបន្ត ស្តុន **QR codes** និងរក្សាកំណត់ត្រារាល់កន្លែងដែលអ្នកបានទៅ
- រក្សាគម្លាតពីម្នាក់ទៅម្នាក់ នៅរាល់កន្លែងដែលអាចទៅរួច
- ប្រសិនបើអ្នកមានរោគសញ្ញាផ្តាសាយ ឬគ្រុនផ្តាសាយ សូមនៅដាច់ដោយឡែកជាបន្ទាន់ ហើយទូរស័ព្ទទៅ **Healthline** ដើម្បីទទួលបានការណែនាំអំពីការធ្វើតេស្ត

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ គេហទំព័រ [Unite against COVID-19](#).

សម្រាប់ព័ត៌មានដែលត្រូវបានបកប្រែសូមស្វែងរករូបតំណាងខាងក្រោមនៅលើស្នា (ខាងស្តាំ) នៃគេហទំព័រ ហើយស្វែងរកភាសារបស់អ្នក។

